



PPC Bank

របាយការណ៍ប្រចាំត្រីមាសទី២

(គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០)

ធនាគារ ភ្នំពេញ កម្ពុជា ម.ក

Phnom Penh Commercial Bank Plc. (PPCBANK)

ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២០	ឆ្នាំ២០១៩
ទ្រព្យសកម្មសរុប	៤,០៤៨,៩១៨	៣,៨១៥,៣៦៦
បំណុលសរុប	៣,៤៤៩,១៦៣	៣,២៥០,៩៨០
មូលធនសរុប	៥៩៩,៧៥៥	៥៦៤,៣៨៥
លទ្ធផលហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២០	ត្រីមាសទី២ ឆ្នាំ២០១៩ *
ចំណូលសរុប	៧៣,៧៩៣	៦៤,៣៧២
ចំណេញ(ខាត)មុនបង់ពន្ធ	២១,៨៦៣	២២,១៧៣
ចំណេញ(ខាត)សុទ្ធក្នុងការិយបរិច្ឆេទ	១៧,០២០	១៦,៥២៤
លទ្ធផលម្ចីតក្នុងការិយបរិច្ឆេទ	១៨,២៧៥	១៩,០០០
អនុបាតហិរញ្ញវត្ថុ(%)	ត្រីមាសទី២ ឆ្នាំ២០២០	ឆ្នាំ២០១៩
អនុបាតសោធនភាព ^១	១៨.១០	១៩.០៩
អនុបាតបំណុលធៀបនឹងមូលធន	៥៧៥.១០	៥៧៦.០២
អនុបាតសន្ទនីយភាព ^១	១២៣.៦០	១៤៩.២៣
អនុបាតឥណទានមិនដំណើរការ ^២	១.២២	១.២១
អនុបាតបញ្ជីធៀបនឹងឥណទាន	៨៦.១៣	៨៦.៥៨
អនុបាតផលចំណេញ(%)	ត្រីមាសទី២ ឆ្នាំ២០២០	ត្រីមាសទី២ ឆ្នាំ២០១៩ *
អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម (ROAA)	១.៨២	២.២៧
អនុបាតចំណេញធៀបនឹងមូលធនមធ្យម (ROAE)	១២.២៦	១៤.២៣
អនុបាតលទ្ធភាពបង់ប្រាក់	៧៣២.៥៩	៨៩៩.៩០
ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ(ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)	គ្មាន	គ្មាន
ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ(ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)	គ្មាន	គ្មាន
អនុបាតហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត (ប្រសិនបើមាន)	គ្មាន	គ្មាន

សំគាល់ : * ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ មិនត្រូវបានធ្វើសវនកម្ម ឬត្រួតពិនិត្យទេ

- : ^១ អនុលោមទៅតាមបទបញ្ញត្តិគណនេយ្យដែលចេញដោយ ធនាគារជាតិនៃកម្ពុជា
- : ^២ ឥណទានមិនដំណើរការ អនុលោមទៅតាមបទបញ្ញត្តិគណនេយ្យដែលចេញដោយ ធនាគារជាតិនៃកម្ពុជាចំណាត់ថ្នាក់សំវិធានធន ២០% - ១០០%

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុ

ទ្រព្យសកម្មសរុប

គិតជាលានរៀល

+៦.១%

ពីឆ្នាំ២០១៩

ត្រីមាសទី២ ឆ្នាំ២០២០
៤,០៤៨,៩១៨

ឆ្នាំ២០១៩
៣,៨១៥,៣៦៦

បំណុលសរុប

គិតជាលានរៀល

+៦.១%

ពីឆ្នាំ២០១៩

ត្រីមាសទី២ ឆ្នាំ២០២០
៣,៤៤៩,១៦៣

ឆ្នាំ២០១៩
៣,២៥០,៩៨០

មូលធនសរុប

គិតជាលានរៀល

+៦.៣%

ពីឆ្នាំ២០១៩

ត្រីមាសទី២ ឆ្នាំ២០២០
៥៩៩,៧៥៥

ឆ្នាំ២០១៩
៥៦៤,៣៨៥

លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

គិតជាលានរៀល

-៣.៨%

ពីត្រីមាសទី២ ឆ្នាំ២០១៩

ត្រីមាសទី២ ឆ្នាំ២០២០
១៨,២៧៥

ត្រីមាសទី២ ឆ្នាំ២០១៩
១៩,០០០

អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម

គិតជាភាគរយ

-០.៤៥

ពីត្រីមាសទី២ ឆ្នាំ២០១៩

ត្រីមាសទី២ ឆ្នាំ២០២០
១.៨២

ត្រីមាសទី២ ឆ្នាំ២០១៩
២.២៧

អនុបាតចំណេញធៀបនឹងមូលធន

គិតជាភាគរយ

-១.៩៨

ពីត្រីមាសទី២ ឆ្នាំ២០១៩

ត្រីមាសទី២ ឆ្នាំ២០២០
១២.២៦

ត្រីមាសទី២ ឆ្នាំ២០១៩
១៤.២៣

សមាសភាពក្រុមប្រឹក្សាភិបាល



YIM, Yong Taick

ប្រធានក្រុមប្រឹក្សាភិបាល



SIM, Sang Ton

សមាជិក



HEO, Ryeon

សមាជិក



PARK, Chong Tae

អភិបាលឯករាជ្យ



LEE, Myunsang

អភិបាលឯករាជ្យ

សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល

ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាភិបាលខ្ញុំបាទ មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការបង្ហាញពីលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ក្នុងត្រីមាសទី២ ឆ្នាំ២០២០ ដោយអនុវត្តតាមតម្រូវការរបស់គណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក)។

ដូចដែលយើងទាំងអស់គ្នាបានជ្រាបរួចមកហើយ អំពីការរីករាតត្បាតនៃជម្ងឺវីរុសកូរ៉ូណាថ្មី (COVID19) ដែលបានរីករាតត្បាតជាសកលយ៉ាងឆាប់រហ័សឆ្លងមនុស្សរាប់លាននាក់និងធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចនៅត្រឹង ក៏ដូចជាបណ្តាប្រទេសជាច្រើនបានដាក់កម្រិតយ៉ាងតឹងរឹងទៅលើការបំណាច់ទិដ្ឋភាពស្តីពីការរីករាលដាលនៃវីរុសនេះ។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក៏បានចាត់នូវវិធានការត្រឹមត្រូវក្នុងការទប់ស្កាត់វិបត្តិនេះ ដូចជាផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មកររោងចក្រ ការកាត់បន្ថយពន្ធ និងផ្តល់ការសម្របសម្រួលផ្នែកឥណទានសម្រាប់អាជីវកម្មនានា។ រាជរដ្ឋាភិបាលក៏បានបង្កើតនូវចន្លោះសារពើពន្ធដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីវិបត្តិនេះជាពិសេសទៅលើប្រជាជនដែលងាយរងគ្រោះបំផុត។ ទោះបីជាជម្ងឺរាតត្បាត(Covid-19)ធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មសំខាន់ៗក៏ដោយ ក៏វិស័យហិរញ្ញវត្ថុ និងកសិកម្មរបស់ប្រទេសកម្ពុជានៅតែមានកំណើនប្រកបដោយចីរភាពដោយឡែកចំពោះ វិស័យទេសចរណ៍ វិស័យកាត់ដេរ និងស្បែកជើងគឺ ទទួលរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ១៩នេះ។

ទោះបីជាស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជាក៏ដោយក៏ធនាគារ ភ្នំពេញ ពាណិជ្ជ ម.កបានចុះបញ្ជីសញ្ញាប័ណ្ណសាជីវកម្មដំបូងរបស់ខ្លួនក្នុងផ្សារមូលបត្រកម្ពុជាជាផ្លូវការបន្ទាប់ពី ទទួលបានការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក)លើលទ្ធផលនៃការជាវ និងការបែងចែកកាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០។ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានធ្វើការប្រមូលទុនចំនួន ៤០ពាន់លានរៀល (ប្រហែល១០លានដុល្លារអាមេរិក)ដោយជោគជ័យក្នុងដំណាក់កាលទី១ ចំពេលនៃការរីករាតត្បាតជម្ងឺកូវីដ១៩។ ក្នុងដំណាក់កាលទី១ ក្រុមវិនិយោគិនបានទិញសញ្ញាប័ណ្ណសាជីវកម្មដែលមានការការពារហានិភ័យអត្រាប្តូរប្រាក់ជាមួយនឹងអត្រាគូប៉ុងប្រចាំឆ្នាំ៦.៥%និងមានរយៈពេល៣ឆ្នាំ។ មូលបត្រ

បំណុលសរុប ៤០០.០០០ ត្រូវបានធ្វើការជួញដូរក្នុងដំណាក់កាលទី១ ដែលមានតម្លៃ ១០ ម៉ឺនរៀលក្នុង មួយមូលបត្របំណុល។ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក គ្រោងនឹងប្រមូលទុនឲ្យបាន ៤០ ពាន់លានរៀល បន្ថែមទៀតនៅដំណាក់កាលទី២ក្នុងរយៈពេលប្រមាណ៦ខែខាងមុខដោយតាមដានយ៉ាងប្រុងប្រយ័ត្ននូវ ការវិវត្តន៍នានាក្នុងស្ថានភាពនៃជម្ងឺកូវីដ១៩។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះធនាគារ ភ្នំពេញ ពាណិជ្ជ ម.កបានមើលឃើញពីលទ្ធផលអាជីវ កម្មវិជ្ជមានរបស់ខ្លួន និងបន្តកំណើនប្រកបដោយស្ថិរភាពទាក់ទងនឹងបរិមាណក៏ដូចជាប្រាក់ចំណេញនិង កំពុងអនុវត្តការវិនិយោគដែលបានគ្រោងទុកទៅលើសាខាថ្មីចំនួន០២បន្ថែមទៀតដែលបច្ចុប្បន្នកំពុង ស្ថិតក្នុងដំណាក់កាលសាងសង់ និងការស្នើសុំការអនុញ្ញាត។ គិតត្រឹមត្រីមាសទី២ឆ្នាំ២០២០ កំណើននៃ ទ្រព្យសកម្មរបស់យើងមានការកើនឡើងប្រហែល ៣.៩៥% គឺកើនឡើងពី ៩៦២ លានដុល្លារអាមេរិក ទៅ ១.០០០ លានដុល្លារអាមេរិក, ឥណទានមានការកើន ២.០៦% ពីចំនួន ៦៧៨ លានដុល្លារអាមេរិក ទៅ ៦៩២ លានដុល្លារអាមេរិក, ប្រាក់បញ្ញើមានការកើនឡើង ៤.៥២% ពី ៧០៨ លានដុល្លារអាមេរិក ទៅ ៧៤០ លានដុល្លារអាមេរិក និងមូលធនមានការកើនឡើង ៣.៥២% ពី ១៤២ លានដុល្លារអាមេរិក ទៅ១៤៧លានដុល្លារអាមេរិក។ នេះគឺជាកំណើននៅក្នុងត្រីមាសទី១ ប្រៀបធៀបជាមួយត្រីមាសទី២ឆ្នាំ ២០២០ដែលសមិទ្ធផលរបស់ពួកយើងនេះគឺជាអត្រាជោគជ័យក្នុងចំណោមដៃគូប្រកួតប្រជែងហិរញ្ញវត្ថុ ជាច្រើននៅក្នុងទីផ្សារ។

ក្នុងត្រីមាសទី២ ឆ្នាំ២០២០ ដើម្បីអនុលោមទៅតាមសារាចរស្តីពីការអនុវត្តប្រកាសស្តីពីការ គណនាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារដែលពាក់ព័ន្ធនៅ នឹងប្រាក់ចំណេញរក្សាទុកដែលត្រូវបាន កំណត់ត្រឹមតែ ២០% នៃសរុបដើមទុនថ្នាក់ទី១ (ដើមទុនស្នូល ឬដើមទុនរឹង)ហើយធនាគារភ្នំពេញ ពាណិជ្ជ ម.ក ក៏ទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា សម្រាប់ការបែងចែកប្រាក់ចំណេញរក្សា ទុកបញ្ចូលទៅក្នុងដើមទុនចុះបញ្ជីចំនួន១២លានដុល្លារអាមេរិក ដែលនឹងជួយពង្រឹងអនុបាតសាធន ភាពក៏ដូចជាទ្រនាប់ដើមទុនរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ឲ្យកាន់តែរឹងមាំនិងអនុលោមបាន យ៉ាងពេញលេញទៅតាមតម្រូវការបទប្បញ្ញត្តិ។

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ នេះផងដែរ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានធ្វើការពង្រីក អាជីវកម្មរបស់ខ្លួនតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយអគ្គិសនីកម្ពុជា(EDC) និងរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ(PPWSA)សម្រាប់សេវាទូទាត់វិក័យបត្រប្រចាំខែ,សេវាPOS Acquiring នៃប្រព័ន្ធ Cambodia Shared Switch (CSS), Bakong Wallet សម្រាប់សេវាផ្ទេរ/ទទួលសាច់ប្រាក់ ឬ ទូទាត់ ការធ្វើឲ្យប្រសើរឡើងនូវសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណែត“smartBiz1.5”, កំណែទម្រង់ថ្មីនៃសេវា ធនាគារចល័ត“MobileBanking2.0”,ផលិតផលនិងសេវាថ្មី ឬមានស្រាប់ផ្សេងៗទៀតដែលកំពុងត្រូវ បានអភិវឌ្ឍដោយធនាគារភ្នំពេញពាណិជ្ជ ម.ក ដើម្បីបំពេញតាមតម្រូវការទីផ្សារ។

ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគទុនិក ក្រុមប្រឹក្សាភិបាលគណៈប្រតិបត្តិទាំងអស់នៃធនាគារភ្នំពេញពាណិជ្ជ ម.ក សម្រាប់ការណែនាំនិងភាព ជាអ្នកដឹកនាំ,បុគ្គលិករបស់យើងទាំងអស់សម្រាប់ការចូលរួមចំណែកនិងការប្តេជ្ញាចិត្ត, អតិថិជនរបស់ យើងទាំងអស់សម្រាប់ទំនុកចិត្តរបស់ពួកគេមកលើ ធនាគារភ្នំពេញពាណិជ្ជ ម.ក ជាពិសេស ធនាគារជាតិនៃកម្ពុជា (NBC) និងគណៈកម្មការមូលបត្រកម្ពុជា (SECC) សម្រាប់ដំបូន្មាន និងការគាំទ្រ។

ខ្ញុំYim YongTaick សូមសម្តែងនូវការដឹងគុណចំពោះការខិតខំប្រឹងប្រែងដោយទទួលបាន លទ្ធផលជោគជ័យក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២០ និងបន្តឆ្ពោះទៅរកសមិទ្ធផលដ៏ល្អប្រសើរបន្ថែម ទៀតក្នុងត្រីមាសទី៣ ឆ្នាំ២០២០។

ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
ហត្ថលេខា និងត្រា



YIM, Yong Taick
ប្រធានក្រុមប្រឹក្សាភិបាល

មាតិកា

- ព័ត៌មានហិរញ្ញវត្ថុសង្ខេប 1
- ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុ..... 2
- សមាសភាពក្រុមប្រឹក្សាភិបាល..... 3
- សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល..... 4
- ផ្នែកទី ១ - ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ 8
 - ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ..... 8
 - ខ. លក្ខណៈនៃធុរកិច្ច..... 9
 - គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ..... 10
- ផ្នែកទី ២ - ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច..... 12
 - ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក 12
 - ខ. រចនាសម្ព័ន្ធចំណូល 12
- ផ្នែកទី ៣ - របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញ ដោយសវនករឯករាជ្យ..... 13
- ផ្នែកទី ៤ - ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង 14
 - ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ 14
 - ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ 17
 - គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល 18
 - ឃ. ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ 18
 - ង. ផលប៉ះពាល់អតិផរណា..... 19
 - ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងហិរញ្ញវត្ថុ របស់រដ្ឋាភិបាល 19
- ហត្ថលេខាអភិបាលរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក 20

ផ្នែកទី ១ - ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ

ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ	ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក
ជាអក្សរឡាតាំង	Phnom Penh Commercial Bank Plc.
លេខកូដស្តង់ដារ	KH ២០០០១១១A46
ទីស្នាក់ការ	អគារលេខ២១៧ មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ	(+៨៥៥) ២៣ ៩០៩ ៩០៩/ ៩៩៩ ៥០០
លេខទូរសារ	(+៨៥៥) ២៣ ៩៩៩ ៥៤០
គេហទំព័រ	www.ppcbank.com.kh
អ៊ីមែល	info@ppcb.com.kh
លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម	០០០១៥៧៩៤ ចុះថ្ងៃទី២០ មេសា ២០០៨
លេខអាជ្ញាប័ណ្ណអាជីវកម្ម	B២៣ ចេញដោយធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៦ ធ្នូ
សេចក្តីសម្រេចអនុញ្ញាតិ និងចុះបញ្ជី ឯកសារផ្តល់ព័ត៌មានលេខ	០៦៩/២០ គ.ម.ក./ស.ស.រ ចុះថ្ងៃទី០២ មេសា ២០២០
ឈ្មោះបុគ្គលតំណាងបុគ្គលចុះបញ្ជីលក់មូលបត្រ	លោក Shin Chang Moo

ខ. លក្ខណៈនៃធុរកិច្ច

ធនាគារភ្នំពេញពាណិជ្ជម.ក បានចាប់ផ្តើមប្រតិបត្តិការធនាគារនៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០០៨ ដែលមានទីស្នាក់ការកណ្តាលស្ថិតនៅអគារលេខ២១៧ មហាវិថីព្រះនរោត្តម(ផ្លូវលេខ ៤១)សង្កាត់ទន្លេ បាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញនិងទទួលបានអាជ្ញាបណ្ណពេញលេញជាធនាគារពាណិជ្ជ។ នៅខែ កញ្ញាឆ្នាំ២០១៦ធនាគារភ្នំពេញពាណិជ្ជម.កបាន ស្វាគមន៍សម្រាប់ការចាប់ផ្តើមថ្មីមួយជាមួយភាគទុនិក ដ៏រឹងមាំ គឺ Jeonbuk Bank Co., Ltd (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ JB Financial Group), ក្រុមហ៊ុន Apro Financial Co.,Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន J&K Capital Co., Ltd.ដែលស្ថិតនៅ ក្រោម OK Financial Group និងក្រុមហ៊ុន JB Woori Capital Co., Ltd(ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ JB Financial Group) ដែលមានមូលដ្ឋានស្ថិតនៅប្រទេសកូរ៉េខាងត្បូង។

រយៈពេល១២ឆ្នាំហើយដែល ធនាគារភ្នំពេញពាណិជ្ជម.ក បាននិងកំពុងធ្វើការបម្រើសេវាជូន ដល់អតិថិជនខ្លួនបានយ៉ាងពេញលេញ។ គិតត្រឹមចំណាច់ ខែមិថុនា ឆ្នាំ២០២០ទ្រព្យសកម្មសរុបបាន កើនឡើងដល់១.០០០លានដុល្លារអាមេរិកនិងធ្វើការបម្រើអតិថិជនច្រើនជាង ១១៧.០០០នាក់ជាមួយ នឹងសាខាចំនួន២១ទូទាំងប្រទេស(សាខាថ្មីចំនួន០២បន្ថែមគឺកំពុងស្ថិតក្នុងដំណាក់កាលដំណើរការ និងរំពឹងបើកបម្រើសេវាជូនដល់អតិថិជនជាផ្លូវការនៅអំឡុង ខែសីហា ឆ្នាំ២០២០ និងម៉ាស៊ីន ATMs ចំនួន៥៤(ម៉ាស៊ីនATMs) ផ្សេងៗទៀតកំពុងត្រូវបានពិចារណានៅទីតាំងសក្តានុពលផ្សេងៗទៀតក្នុង ប្រទេសកម្ពុជា)។បន្ថែមពីនោះធនាគារភ្នំពេញពាណិជ្ជម.ក នឹងបន្តធ្វើការផ្តល់ជូនដល់អតិថិជននូវសេវា ដែលមានលក្ខណៈងាយស្រួល និងធ្វើការគាំទ្រដោយបណ្តាញឌីជីថលដែលធ្វើឲ្យអតិថិជនកាន់តែមាន ភាពងាយស្រួលជាមួយនឹងបទពិសោធន៍ធនាគារ។ កាលពីពេលថ្មីៗនេះពួកយើងបានដាក់ឲ្យដំណើរ ការនូវកំណែទម្រង់ថ្មីមួយទៅលើសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណែតរបស់ពួកយើងគឺ “smartBiz 1.5” និងការធ្វើឲ្យប្រសើរឡើងនូវសេវាធនាគារចល័ត “Mobilebanking 2.0” ដើម្បីឲ្យកាន់តែប្រាកដ ថាពួកយើងបានធ្វើការផ្តល់ជូននូវភាពងាយស្រួលបំផុត និងមានលក្ខណៈទាន់សម័យជូនដល់អតិថិជន របស់យើង។ អតិថិជនអាចធ្វើការទំនាក់ទំនងមកយើងតាមរយៈ live chat ក្នុងរយៈពេល២៤ម៉ោងក្នុង មួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍តាមរយៈបណ្តាញឌីជីថលទាំងអស់របស់ ធនាគារភ្នំពេញពាណិជ្ជ ម.ក។ លើសពីនេះទៅទៀតធនាគារ ភ្នំពេញពាណិជ្ជម.ក បានបង្កើតមជ្ឈមណ្ឌលសហគ្រាសធុនតូច-មធ្យម

(SMECenter)ជាលើកដំបូងរបស់ខ្លួនដែលនឹងផ្តល់នូវផលិតផលនិងសេវាSME។ សហគ្រាសធុនតូច-មធ្យម នឹងត្រូវទទួលបាននូវសេវាពិគ្រោះយោបល់អាជីវកម្មផងដែរ។ ពួកយើងក៏បានពង្រីកនូវការិយាល័យបរទេស (Foreign Desk) មានដូចជាការិយាល័យ កូរ៉េ ជប៉ុន និងចិនក៏ដូចជាហ្គោលក្លឹប និងមជ្ឈមណ្ឌល SME ដែល នឹងផ្តល់នូវផលិតផលនិងសេវា SME។ ពួកយើងពិតជាផ្តល់តម្លៃដល់អតិថិជនទាំងអស់ និងបន្តធ្វើការអភិវឌ្ឍផលិតផលសេវារបស់ពួកយើង ដើម្បីបម្រើជូនដល់អតិថិជនឲ្យបានល្អបំផុត។

គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ

នៅខែមិថុនាឆ្នាំ២០២០,ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតដល់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ដើម្បីធ្វើការបែងចែកប្រាក់ចំណេញរក្សាទុកបញ្ចូលទៅក្នុងដើមទុនដែលបានបង់ចំនួន ១២លានដុល្លារអាមេរិកដែលធ្វើឲ្យដើមទុនចុះបញ្ជីកើនពី៨០លានដុល្លារអាមេរិកដល់ ៩២លានដុល្លារអាមេរិកស្មើនឹង ៩២.០០០ ភាគហ៊ុន ដែលក្នុងមួយភាគហ៊ុនមានតម្លៃ ១.០០០ ដុល្លារអាមេរិក។

ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈឲ្យកាន់តែមានគុណភាពក៏ដូចជាបង្កលក្ខណៈងាយស្រួលនាច់របស់ និងមានសុវត្ថិភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋក្នុងការទូទាត់វិក័យបត្រភ្លើងធនាគារភ្នំពេញពាណិជ្ជ ម.ក បានធ្វើការស្នើសុំ និងទទួលបានអនុញ្ញាតពីអគ្គិសនីកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ សម្រាប់សហប្រតិបត្តិការក្នុងការផ្តល់សេវាទូទាត់វិក័យបត្រប្រើប្រាស់ថាមពលអគ្គិសនីប្រចាំខែនៅរាជធានីភ្នំពេញនិងខេត្តកណ្តាលតាមរយៈសេវាធនាគារភ្នំពេញពាណិជ្ជ ម.ក។ នៅក្នុងខែឧសភា ឆ្នាំ២០២០ ធនាគារភ្នំពេញពាណិជ្ជម.ក ក៏បានចាប់ផ្តើមបម្រើសេវាទូទាត់វិក័យបត្រទឹកប្រចាំខែជូនដល់អតិថិជនរបស់ខ្លួនតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ផងដែរ។ ដើម្បីផ្តល់នូវភាពងាយស្រួលដល់ការប្រើប្រាស់សេវាធនាគារជូនដល់អតិថិជន ធនាគារភ្នំពេញពាណិជ្ជ ម.ក បានដាក់ឲ្យដំណើរការនូវសេវាPOS Acquiring នៃប្រព័ន្ធ Cambodia Shared Switch (CSS) នៅក្នុងត្រីមាសទី២ឆ្នាំ២០២០ដែលអនុញ្ញាតឲ្យអ្នកកាន់ប័ណ្ណ CSS ទាំងអស់អាចធ្វើការទូទាត់តាមរយៈម៉ាស៊ីនឆ្លុះកាត (POS Terminal) របស់ធនាគារភ្នំពេញពាណិជ្ជ ម.ក។

នៅក្នុងខែមេសា ឆ្នាំ២០២០ ធនាគារភ្នំពេញពាណិជ្ជ ម.ក បានធ្វើការប្រមូលទុនចំនួន ៤០ ពាន់លានរៀល(ប្រហែល១០លានដុល្លារអាមេរិក)ដោយជោគជ័យក្នុងដំណាក់កាលទី១ ចំពោះនៃការរីករាតត្បាតជម្ងឺកូវីដ១៩។ក្នុងដំណាក់កាលទី១ ក្រុមវិនិយោគិនបានទិញសញ្ញាប័ណ្ណសាធិវកម្មដែលមានការការពារហានិភ័យប្តូរប្រាក់ជាមួយនឹងអត្រាគុប៉ុងប្រចាំឆ្នាំ ៦.៥% និងមានរយៈពេល៣ឆ្នាំ។មូលបត្របំណុលសរុប៤០០.០០០ត្រូវបានធ្វើការជួញដូរក្នុងដំណាក់កាលទី១ ដែលមានតម្លៃ១០ម៉ឺនរៀល ក្នុងមួយមូលបត្របំណុល។ ធនាគារភ្នំពេញពាណិជ្ជ ម.ក គ្រោងនឹងប្រមូលទុនឲ្យបាន ៤០ពាន់លានរៀលបន្ថែមទៀតនៅដំណាក់កាលទី២ ក្នុងរយៈពេលប្រមាណ៦ខែខាងមុខដោយតាមដានយ៉ាងប្រុងប្រយ័ត្ននូវការវិវត្តន៍នានាក្នុងស្ថានភាពនៃជម្ងឺកូវីដ១៩។

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ ធនាគារភ្នំពេញពាណិជ្ជ ម.ក ក៏បានចាប់ផ្តើមដំណើរការ Bakong Wallet គឺជាប្រព័ន្ធ Software មួយរបស់ធនាគារជាតិនៃកម្ពុជាដែលអនុញ្ញាតឲ្យធនាគារពាណិជ្ជ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ចូលជាសមាជិក។ អតិថិជនទាំងអស់អាចធ្វើការបញ្ចូលទឹកប្រាក់ទៅក្នុង wallet របស់ពួកគេនៅតាមធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់ Bakong ហើយក៏អាចធ្វើការផ្ទេរ ឬទទួលសាច់ប្រាក់តាមរយៈការប្រើប្រាស់ Bakong Wallet ដោយឥតគិតថ្លៃសេវា និងអាចធ្វើការទូទាត់ថ្លៃទំនិញ ឬសេវាបានផងដែរ។

នៅក្នុងត្រីមាសទី២ ដដែលនេះដើម្បីផ្តល់នូវសេវាដែលមានភាពងាយស្រួលនិងគាំទ្រដល់បណ្តាញឌីជីថលទាំងអស់ ធនាគារភ្នំពេញពាណិជ្ជ ម.ក បានធ្វើឲ្យប្រសើរឡើង និងដាក់ឲ្យដំណើរការនូវសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណែត “smartBiz 1.5” និងកំណែទម្រង់ថ្មីនៃសេវាធនាគារចល័ត “Mobile Banking 2.0” ដើម្បីធានាថាពួកយើងបានផ្តល់នូវសេវាធនាគារដោយស្រួលបំផុត និងទាន់សម័យជូនដល់អតិថិជនរបស់ពួកយើង។

ផ្នែកទី ២ - ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក

លទ្ធផលសម្រេចបានសំខាន់ៗ	ត្រីមាសទី២ ឆ្នាំ២០២០	ឆ្នាំ២០១៩
ផ្នែកសេវាឥណទាន		
ចំនួនគណនីឥណទាន	៦,២៤៧	៥,៥៧១
ឥណទានដុលសរុប (លានរៀល)	២,៨២០,៤៥១	២,៦៤៧,៨១៩
ផ្នែកសេវាប្រាក់បញ្ញើ		
ចំនួនគណនីប្រាក់បញ្ញើ	១៤១,៦២១	១៣៤,៧៥០
ប្រាក់បញ្ញើសរុប (លានរៀល)	៣,០៧៥,៦៩៤	២,៨៩៥,១១៧
ព័ត៌មានទូទៅ		
ចំនួនសាខាបើកដំណើរការ	២១	២១
ចំនួនបុគ្គលិកសរុប	៤៨៨	៤៤៧
ចំនួនម៉ាស៊ីន អេធីអឹម	៥៩	៤៣
ចំនួនម៉ាស៊ីនទូទាត់	២៣៦	១៧១

ខ. រចនាសម្ព័ន្ធចំណូល

ល.រ	ប្រភពចំណូល	ត្រីមាសទី២ ឆ្នាំ២០២០		ត្រីមាសទី២ ឆ្នាំ២០១៩	
		ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន (លានរៀល)	ភាគរយ (%)
១	ចំណូលពីការប្រាក់	៦៨,៧៤៥	៩៣.១៦	៦១,៤៧១	៩៥.៤៩
២	ចំណូលកម្រៃ និងជើងសារ	៥,០០៨	៦.៧៩	២,៧៩៧	៤.៣៤
៣	ចំណូលផ្សេងៗ	៤១	០.០៥	១០៤	០.១៦
ចំណូលសរុប		៧៣,៧៩៣	១០០	៦៤,៣៧២	១០០

ផ្នែកទី ៣ - របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញ ដោយសវនករឯករាជ្យ

សូមមើលឧបសម្ព័ន្ធរបាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ។

ផ្នែកទី ៤ - ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

កិច្ចពិភាក្សា និងការវិភាគខាងក្រោមផ្តោតលើលទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុ ផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារភ្នំពេញពាណិជ្ជ ម.ក (PPCBank) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ J&A (Cambodia) Investment Co.,Ltd គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ដែលត្រូវបានត្រួតពិនិត្យរួចរាល់ដោយសវនករឯករាជ្យ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) និងអនុលោមទៅតាមបទបញ្ញត្តិគណនេយ្យពាក់ព័ន្ធ និងគោលការណ៍ណែនាំនានាដែលចេញដោយធនាគារជាតិនៃកម្ពុជា។

ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១. ការវិភាគចំណូល

ធនាគារភ្នំពេញពាណិជ្ជ ម.ក មានប្រភពចំណូលចម្បងចំនួន៣ គឺ ចំណូលមកពីការប្រាក់ ចំណូលកម្រៃ និងជើងសារ និងចំណូលផ្សេងៗ។

- ចំណូលមកពីការប្រាក់រួមមាន ចំណូលការប្រាក់ពីការផ្តល់ឥណទានដល់អតិថិជន ចំណូលការប្រាក់ពីការដាក់ប្រាក់បញ្ញើនៅធនាគារ និងចំណូលមកពីមូលបត្រវិនិយោគនានា។
- ចំណូលកម្រៃ និងជើងសាររួមមាន កម្រៃសេវាឥណទាន ចំណូលពីការផ្ទេរប្រាក់និងវេរប្រាក់ ចំណូលពីប័ណ្ណផ្សេងៗ។
- ចំណូលផ្សេងៗ រួមមាន ចំណូលពីអត្រាប្តូរប្រាក់ និង ចំណូលផ្សេងៗទៀត។

២. ការវិភាគចំណូលតាមផ្នែក

ល.រ	ប្រភពចំណូល	ត្រីមាសទី២ ឆ្នាំ២០២០		ត្រីមាសទី២ ឆ្នាំ២០១៩	
		ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន (លានរៀល)	ភាគរយ (%)
១	ចំណូលពីការប្រាក់	៦៨,៧៤៥	៩៣.១៦	៦១,៤៧១	៩៥.៤៩
២	ចំណូលកម្រៃ និងជើងសារ	៥,០០៨	៦.៧៩	២,៧៩៧	៤.៣៤
៣	ចំណូលផ្សេងៗ	៤១	០.០៥	១០៤	០.១៦
	ចំណូលសរុប	៧៣,៧៩៣	១០០	៦៤,៣៧២	១០០

ធនាគារភ្នំពេញពាណិជ្ជ ម.ក ទទួលបានចំណូលដ៏ធំមក ពីការប្រាក់ដែលមានចំនួន៩៣% នៃប្រាក់ចំណូលសរុបក្នុងត្រីមាសទី២ ឆ្នាំ២០២០។

៣. ការវិភាគគម្លាតចំណេញដុល

ធនាគារភ្នំពេញពាណិជ្ជ ម.ក បានរៀបចំរបាយការណ៍លទ្ធផលរួមរបស់ខ្លួនក្នុងទម្រង់ជារបាយការណ៍ដែលមិនបង្ហាញពីប្រាក់ចំណេញដុល ប៉ុន្តែទម្រង់របាយការណ៍នេះអាចបង្ហាញលើចំណេញការប្រាក់សុទ្ធដែលទទួលបានមកពីចំណូលការប្រាក់សរុប ដកនឹងចំណាយការប្រាក់ដែលនឹងត្រូវយកមកពិភាក្សានៅក្នុងចំណុចបន្ទាប់ការវិភាគចំណេញ(ខាត)មុនបង់ពន្ធ។

៤. ការវិភាគចំណេញ (ខាត) មុនបង់ពន្ធ

សង្ខេបនៃរបាយការណ៍ចំណេញ (ខាត)	ត្រីមាសទី២ ឆ្នាំ២០២០ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០១៩ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ចំណូលពីការប្រាក់	៦៨,៧៤៥	៦១,៤៧១	៧,២៧៣	១១.៨៣
ចំណាយលើការប្រាក់	(២៨,១៤២)	(១៩,៨២២)	(៨,៣២១)	៤១.៩៨
ចំណូលមកពីការប្រាក់សុទ្ធ	៤០,៦០២	៤១,៦៥០	(១,០៤៧)	(២.៥១)
ចំណូលកម្រៃ និងជើងសារ	៥,០០៨	២,៧៩៧	២,២១១	៧៩.០៥
ចំណាយកម្រៃ និងជើងសារ	(១,១៤៤)	(៤៨២)	(៦៦២)	១៣៧.៤៣
ចំណូលកម្រៃ និងជើងសារសុទ្ធ	៣,៨៦៤	២,៣១៥	១,៥៤៩	៦៦.៩០
ចំណូលប្រតិបត្តិការផ្សេងៗ	៤១	១០៤	(៦៣)	(៦០.៩៤)
ចំណាយបុគ្គលិក	(៧,៤៤៧)	(៧,២៥០)	(១៩៨)	២.៧៣
ចំណាយប្រតិបត្តិការ	(៨,៧៧៦)	(៧,៦៤២)	(១,១៣៣)	១៤.៨៣
ចំណាយរំលស់	(៥,៣១៨)	(៥,០៦០)	(២៥៨)	៥.១០
ប្រាក់ចំណេញពីប្រតិបត្តិការ	២២,៩៦៦	២៤,១១៦	(១,១៥០)	(៤.៧៧)
ការខាតបង់លើខ្លឹមភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	(១,១០៣)	(១,៩៤៣)	៨៤០	(៤៣.២៥)
ប្រាក់ចំណេញមុនបង់ពន្ធ	២១,៨៦៣	២២,១៧៣	(៣១០)	(១.៤០)

ក្នុងត្រីមាសទី២ ឆ្នាំ២០២០ ប្រាក់ចំណេញមុនបង់ពន្ធមានចំនួន ២១.៨៦៣លានរៀល (ថយចុះ១,៤% ធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០១៩) ។ ការថយចុះនៃប្រាក់ចំណេញនេះគឺបណ្តាលមកពី ការកើនឡើងនៃចំណាយប្រតិបត្តិការដែលទាក់ទងទៅនឹងចំណាយរំលោះ (ព័ត៌មានវិទ្យា និងការបើក សាខាថ្មីៗ) និងថ្លៃសេវាថែទាំសម្រាប់ប្រព័ន្ធប្រតិបត្តិការធនាគារ និងសាខាថ្មី។

៥. ការវិភាគចំណេញ (ខាត) ក្នុងការិយបរិច្ឆេទ

សង្ខេបនៃរបាយការណ៍ចំណេញខាត	ត្រីមាសទី២ ឆ្នាំ២០២០ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០១៩ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញមុនបង់ពន្ធ	២១,៨៦៣	២២,១៧៣	(៣១០)	(១.៤០)
ចំណាយពន្ធលើប្រាក់ចំណូល	(៤,៨៤៣)	(៥,៦៥០)	៨០៧	(១៤.២៨)
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	១៧,០២០	១៦,៥២៤	៤៩៦	៣.០០

ក្នុងត្រីមាសទី២ ឆ្នាំ២០២០ ប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធមានចំនួន ១៧.០២០លានរៀល ដែលបានកើនឡើង ៣,០%ប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០១៩ ដែលបណ្តាលមកពី ការថយចុះនៃចំណាយពន្ធលើប្រាក់ចំណូល។ ជាលទ្ធផល ធនាគារភ្នំពេញពាណិជ្ជ ទទួលបាន អនុបាតចំណេញធៀបនឹងមូលធនចំនួន ១២,២៦% និងអនុបាតចំណេញធៀបនឹងទ្រព្យសកម្មចំនួន ១,៨២% គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

៦. ការវិភាគលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

សង្ខេបនៃរបាយការណ៍ចំណេញខាត	ត្រីមាសទី២ ឆ្នាំ២០២០ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០១៩ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	១៧,០២០	១៦,៥២៤	៤៩៦	៣.០០
ការខាតលម្អិតផ្សេងៗ	១,២៥៥	២,៤៧៦	(១,២២២)	(៤៩.៣៣)
ប្រាក់ចំណេញលម្អិតសរុប	១៨,២៧៥	១៩,០០០	(៧២៥)	(៣.៨២)

៧. ការវិភាគកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ការរាតត្បាតនៃមេរោគឆ្លងវីរុស(COVID-១៩) បានរាលដាលដល់ប្រទេសកម្ពុជាចាប់តាំងពីចុងខែមករា ឆ្នាំ២០២០ ។ ចាប់តាំងពីពេលនោះមកប្រទេសកម្ពុជាក៏កំពុងប្រឈមនឹងការឆ្លងរាលដាលនិងប៉ះពាល់ ដល់និរន្តរភាពបន្ថែមទៀត ដែលបង្កឱ្យមានការរំខានដល់សកម្មភាពអាជីវកម្មនិងសេដ្ឋកិច្ចជាតិ ។ ទោះយ៉ាងណាក៏ដោយ៖គ្រប់គ្រងរំពឹងថាសកម្មភាពអាជីវកម្មក្រុមនិងធនាគារអាចមានភាពយឺតយ៉ាវបន្តិច ក្នុងរយៈពេលដ៏ខ្លីនេះ ប៉ុន្តែនឹងមិននាំឱ្យមានបញ្ហាគួរឱ្យព្រួយបារម្ភនោះទេដោយសារទំហំប្រតិបត្តិការ កម្រិតប្រាក់ចំណេញបច្ចុប្បន្ន និងលំហូរសាច់ប្រាក់របស់ក្រុមនិងធនាគារនៅតែរឹងមាំនិងធានាបាននូវ និរន្តរភាព។

ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១. ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ធនាគារភ្នំពេញពាណិជ្ជ ម.ក ចាត់ទុកការរក្សាមូលនិធិដែលមានស្រាប់ និងការទទួលមូលនិធិថ្មី ដែលមានថ្លៃដើមទាប និងបង្កើនផលិតផលប្រាក់កម្ចីដើម្បីឆ្លើយតបនឹងតម្រូវការផ្សេងៗនៅលើទីផ្សារ ជាពិសេសប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ជាកត្តាចំបងបំផុតសម្រាប់ប្រាក់ចំណេញ។ ដើម្បីទទួលបាននូវលទ្ធផលទាំងនេះធនាគារភ្នំពេញពាណិជ្ជម.កបន្តអភិវឌ្ឍជាបន្តបន្ទាប់នៃប្រព័ន្ធ ឌីជីថលរបស់ខ្លួន ដើម្បីផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដែលធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួលជាមួយនឹងបទពិសោធន៍ធនាគារ។ ដែលកាលពីពេល ថ្មីៗនេះពួកយើងបានដាក់ឱ្យដំណើរការនូវកំណែទម្រង់ថ្មីមួយទៅលើសេវាធនាគារតាមប្រព័ន្ធអ៊ីន ធើណែតរបស់ពួកយើងគឺ “smartBiz1.5” និងការធ្វើឱ្យប្រសើរឡើងនូវសេវាធនាគារចល័ត “Mobile banking 2.0” ដើម្បីឱ្យកាន់តែប្រាកដថាពួកយើងបានធ្វើការផ្តល់ជូននូវភាពងាយស្រួលបំផុត និងមាន លក្ខណៈទាន់សម័យជូនដល់អតិថិជនរបស់យើង។

២. ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ធនាគារ ភ្នំពេញពាណិជ្ជ ម.ក ប្រតិបត្តិការនៅក្នុងវិស័យសេវាកម្ម ដូច្នេះការឡើងចុះនៃតម្លៃវត្ថុធាតុដើម មិនប៉ះពាល់ដល់ធនាគារឡើយ ។

៣. ការវិភាគលើពន្ធ

ធនាគារភ្នំពេញពាណិជ្ជ ម.ក ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារនៃប្រទេសកម្ពុជា ដូច្នេះធនាគារមានកាតព្វកិច្ចក្នុងការបង់ពន្ធដោយអនុលោមទៅតាមច្បាប់ និងគោលការណ៍ណែនាំពាក់ព័ន្ធនានាដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។ ការបង់ពន្ធពាក់ព័ន្ធនានារបស់ធនាគារ ជូនទៅអគ្គនាយកដ្ឋានពន្ធដារ គឺជាការរួមចំណែកក្នុងការអភិវឌ្ឍ ក៏ដូចជាធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាមួយនឹងកាតព្វកិច្ចពន្ធ ធនាគារភ្នំពេញពាណិជ្ជ ម.ក បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ "មាស" ពីអគ្គនាយកដ្ឋានពន្ធដារនៅ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ដែលមានសុពលភាព ២ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២០ និង២០២១។

៤. ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

ទន្ទឹមនឹងការរីករាលដាលនៃវីរុស(COVID-១៩) មកលើសេដ្ឋកិច្ចពិភពលោក ដែលធ្វើឲ្យមានការធ្លាក់ចុះគួរឲ្យកត់សំគាល់។ គណៈគ្រប់គ្រងធនាគារភ្នំពេញពាណិជ្ជ ម.ក បានវាយតម្លៃពីផលប៉ះពាល់របស់វីរុសកូវីដ-១៩ មកលើស្ថានភាពធនាគារ ហើយយល់ឃើញថាមិនមានផលប៉ះពាល់ណាជាសារវន្ត មកលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះទេ។

គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ក្នុងត្រីមាសទី២ ឆ្នាំ២០២០ ធនាគារភ្នំពេញពាណិជ្ជ ម.ក ទទួលបានការថយចុះបន្តិចនៃចំណូល ដែលមានចំណូលការប្រាក់សុទ្ធសរុប ៤០,៦០២លានរៀល ដែលស្មើនឹងការថយចុះ ២,៥១% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។

ឃ. ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ធនាគារ ភ្នំពេញពាណិជ្ជ ម.ក ប្រកាន់ភ្ជាប់នូវយុទ្ធសាស្ត្រមិនរក្សាទុកនូវហានិភ័យស្ថានភាពរូបិយប័ណ្ណបរទេសចំហរច្រើន។ ស្ថានភាពចំហនៃរូបិយប័ណ្ណបរទេស ត្រូវបានត្រួតពិនិត្យ និងចាត់ចែងជាប្រចាំដោយលែយ៉ាងណាធានាបាននូវនិរន្តរភាពនៃប្រាក់ចំណេញជូនធនាគារ។

ពាក់ព័ន្ធនឹងអត្រាការប្រាក់ធនាគាររក្សាបាននូវគោលនយោបាយអត្រាការប្រាក់ថេរសម្រាប់ប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ខ្លួន។ ដូច្នោះធនាគារមិនមានការប្រែប្រួលជាសារវន្តណាមួយពាក់ព័ន្ធនឹងអត្រាការប្រាក់ក្នុងអំឡុងពេលនៃរបាយការណ៍នេះឡើយ ។

ឥទ្ធិពលនៃតម្លៃទំនិញ មិនមានបង្កផលប៉ះពាល់មកលើប្រតិបត្តិរបស់ធនាគារឡើយ ។

ង. ផលប៉ះពាល់អតិផរណា

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ មិនមានផលប៉ះពាល់ជាសារវន្តនៃអតិផរណាមកលើប្រតិបត្តិរបស់ធនាគារឡើយ។

ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងហិរញ្ញវត្ថុ របស់រដ្ឋាភិបាល

នៅក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសុខភាពពិភពលោកនៃការរីករាលដាលនៃវីរុសកូវីដ-១៩ រួមនិងការដកចេញនូវកិច្ចព្រមព្រៀងជាមួយអឺរ៉ុប “អនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែអាវុធ” (EBA) អាចធ្វើឲ្យមានផលប៉ះពាល់ និងបញ្ហាប្រឈមមកលើសេដ្ឋកិច្ចប្រទេសកម្ពុជា។ វិស័យមួយចំនួនដូចជា វិស័យកាត់ដេរ វិស័យទេសចរណ៍ វិស័យសេវាកម្ម និងវិស័យសំខាន់ៗសម្រាប់សេដ្ឋកិច្ចជាច្រើនទៀត ចាប់ផ្តើមជួបកាលលំបាក។

ដោយយល់ឃើញពីផលប៉ះពាល់នេះ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីវិធានការបន្ថែមដើម្បីសម្រួល និងជំរុញដល់គ្រឹះស្ថានហិរញ្ញវត្ថុមានសន្ទនីយភាពរឹងមាំ ធនាគារជាតិនៃកម្ពុជា បានពន្យារពេលឲ្យរក្សាកម្រិតទ្រនាប់ដើមទុនខនស៊ីវិស (CCB) មកត្រឹម៥០% កាត់បន្ថយអត្រាការប្រាក់អប្បបរមានៃប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) ចំនួន០,៥% កាត់បន្ថយអត្រាការប្រាក់លើមូលបត្រអាចជួញដូរបាន (NCD) ចារឹកជាប្រាក់រៀលនិងជាដុល្លារអាមេរិកក្នុងកម្រិតសមស្រប និងកាត់បន្ថយអត្រាការប្រាក់បម្រុងកាតព្វកិច្ចពី៨% ចំពោះប្រាក់រៀល និង ១២,៥%ចំពោះរូបិយប័ណ្ណ មកត្រឹម៧% ក្នុងរយៈពេល៦ខែ ចាប់ពីខែមេសា ឆ្នាំ២០២០ ។ បន្ថែមពីនេះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា ក៏បានចេញសាចរណែនាំបន្ថែមទៀតដល់គ្រឹះស្ថានហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ដើម្បីរក្សាស្ថិរភាព

ហិរញ្ញវត្ថុ គាំទ្រសកម្មភាពសេដ្ឋកិច្ច និងសម្រាលបន្ទុកដល់អ្នកជាប់កម្ចីដែលជួបប្រទះបញ្ហាលំបាកក្នុង ការបង់កម្ចីអំឡុងពេលនៃការរីករាលដាលនៃវីរុសកូវីដ-១៩។

ជាងនេះទៀតដើម្បីពង្រឹងឯករាជ្យភាពក្នុងការដឹកនាំគោលនយោបាយរូបិយវត្ថុ នឹងរួមចំណែកជម្រុញ សេដ្ឋកិច្ចកាន់តែមានប្រសិទ្ធភាព ធនាគារជាតិនៃកម្ពុជា បានជម្រុញបន្ថែមទៀតឲ្យមានការប្រើប្រាស់ ប្រាក់រៀលឲ្យបានទូលំទូលាយជាងមុន ដោយផ្ដោតលើការចាយវាយលើប្រតិបត្តិការដែលមានទំហំ តូចៗ ដោយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកប្រភេទតូចៗអាចជំនួសដោយការប្រើប្រាស់ប្រាក់រៀល វិញ។

ជាមួយនឹងលទ្ធផលសម្រេចបានរបស់ ធនាគារ ភ្នំពេញពាណិជ្ជ ម.ក គណៈគ្រប់គ្រងបានវាយតម្លៃ និង យល់ឃើញថាស្ថានភាពបច្ចុប្បន្នមានផលប៉ះពាល់តិចតួច ចំពោះលទ្ធផលហិរញ្ញវត្ថុក្នុងត្រីមាសទី២ នេះរបស់ធនាគារ។

ហត្ថលេខាអភិបាលរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

រាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០

បានអាន និងឯកភាព



លោក YIM, Yong Taick

ប្រធានក្រុមប្រឹក្សាភិបាល

